



កម្មវិធីសុវត្ថិភាពភ្លើងឆេះព្រៃសហគមន៍ ការកែលម្អភាពមាំមួនបានយូរ

ឧសភា 2020

ធ្វើការរួមគ្នាដើម្បីការពារ សហគមន៍ពីភ្លើងឆេះព្រៃ

ជាមួយនឹងការគំរាមកំហែងនៃភ្លើងឆេះព្រៃចេះតែកើនឡើង ដែលរដ្ឋយើងកំពុងប្រឈម ក្រុមហ៊ុន PG&E កំពុងពង្រឹង និងពង្រីកកិច្ចខិតខំ ប្រឹងប្រែងរបស់ខ្លួនដើម្បីកាត់បន្ថយហានិភ័យនៃភ្លើងឆេះព្រៃ និងរក្សាសុវត្ថិភាព អតិថិជន និងសហគមន៍របស់យើង។ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងទាំងនេះ វាចាំបាច់សម្រាប់ PG&E ដើម្បីបិទចរន្តអគ្គិសនីសម្រាប់សុវត្ថិភាពសាធារណៈ ប្រសិនបើអាកាសធាតុធ្ងន់ធ្ងរដែលរាប់បញ្ចូលហានិភ័យអគ្គិសនីដែលអាចគំរាម កំហែងដល់ផ្នែកណាមួយនៃប្រព័ន្ធអគ្គិសនី។ ចំណាត់ការនេះត្រូវបានគេហៅថា ការបិទថាមពលសម្រាប់សុវត្ថិភាពសាធារណៈ (PSPS)។



កាត់បន្ថយជាអប្បបរមានៃផលប៉ះពាល់នៃការបិទថាមពលសម្រាប់សុវត្ថិភាពសាធារណៈ

ក្រុមហ៊ុន PG&E កំពុងធ្វើការកែលម្អកម្មវិធីការបិទថាមពលសម្រាប់សុវត្ថិភាពសាធារណៈរបស់យើងដោយធ្វើឱ្យព្រឹត្តិការណ៍តូច ជាងមុនមានប្រវែងខ្លីជាង និងឆ្លាតជាងមុនសម្រាប់អតិថិជនរបស់យើង។ PG&E កំពុងប្រើប្រាស់ធនធានជាច្រើនដើម្បីកាត់បន្ថយ ផលប៉ះពាល់នៃការបិទថាមពលសម្រាប់សុវត្ថិភាពសាធារណៈនៅក្នុងសហគមន៍របស់យើង។

កែលម្អភាពមាំមួនបានយូរ

ក្រុមហ៊ុន PG&E កំពុងធ្វើការឆ្ពោះទៅរកការកែលម្អមួយចំនួនដែលអាចធ្វើឱ្យព្រឹត្តិការណ៍ ការបិទថាមពលសម្រាប់សុវត្ថិភាពសាធារណៈមានការប៉ះពាល់ តិចសម្រាប់ផ្នែកខ្លះនៃសហគមន៍ដែលរួមមាន៖

- ការបែងចែកជាផ្នែក និងការកំណត់ឡើងវិញ**
ការដំឡើងឧបករណ៍ដែលមានការបែងចែកជាង 600 ផ្នែកនៅឆ្នាំនេះមានសមត្ថភាពបញ្ជូនថាមពល និងកំណត់ទំហំនៃការដាច់ភ្លើង។ យើងកំពុងវិភាគការកំណត់បណ្តាញខ្សែកាបអគ្គិសនីរបស់យើងដើម្បីធានាថាយើងកំពុងប៉ះពាល់ដល់អតិថិជនតិចតួចតាមដែលអាចធ្វើទៅបាន ក្នុងព្រឹត្តិការណ៍ ការបិទថាមពលសម្រាប់សុវត្ថិភាពសាធារណៈនាពេលអនាគត។
- បណ្តាញខ្សែកាបអគ្គិសនីខ្នាតតូច (Microgrids) បណ្តោះអាសន្ន**
ការបង្កើតបណ្តាញខ្សែកាបអគ្គិសនីខ្នាតតូច (microgrids) បណ្តោះអាសន្នដោយចាប់ផ្តើមពីអនុស្តានីយ៍ និងទីតាំងដែលបានកំណត់ ទុកមុនផ្សេងទៀតដែលនឹងអនុញ្ញាតឱ្យក្រុមហ៊ុន PG&E ផ្តល់អគ្គិសនីដោយសុវត្ថិភាព ដោយប្រើប្រាស់ម៉ាស៊ីនភ្លើងជាបណ្តោះអាសន្ននៅពេល មានការបិទថាមពលសម្រាប់សុវត្ថិភាពសាធារណៈ។ បណ្តាញខ្សែកាបអគ្គិសនីខ្នាតតូច (microgrids) ទាំងនេះត្រូវបានរចនាឡើង ដើម្បី បម្រើដល់ធនធានសហគមន៍ដែលបានចែករំលែកនិង / ឬផ្តល់អត្ថប្រយោជន៍ដល់អតិថិជនមួយចំនួនធំនៅក្នុងផ្នែកនៃសហគមន៍ដែលមានសុវត្ថិភាព ក្នុងការផ្តល់ថាមពលនៅពេលមានការបិទថាមពលសម្រាប់សុវត្ថិភាពសាធារណៈ។
- កម្មវិធីអនុញ្ញាតិឱ្យមានបណ្តាញខ្សែកាបអគ្គិសនីខ្នាតតូចសហគមន៍ (Community Microgrid Enablement Program-CMEP)**
ការស្វែងយល់ពីសមត្ថភាពក្នុងការគាំទ្រសហគមន៍ និងអតិថិជនដើម្បីអភិវឌ្ឍបណ្តាញខ្សែកាបអគ្គិសនីខ្នាតតូច ពហុអតិថិជន ឬ សហគមន៍ផ្ទាល់របស់ពួកគេ។ កិច្ចការនេះអាចរួមបញ្ចូលទាំងការឧបត្ថម្ភគាំទ្រផ្នែកបច្ចេកទេសសម្រាប់ការអភិវឌ្ឍគម្រោង ឧបករណ៍គម្រោង និងក្នុងករណីខ្លះមូលនិធិ ដែលត្រូវនឹងគម្រោង។ បច្ចុប្បន្នកម្មវិធីនេះកំពុងស្ថិតក្រោមការអភិវឌ្ឍ និងរង់ចាំការយល់ព្រមពីគណៈកម្មការអគ្គិសនី សាធារណៈរដ្ឋកាលីហ្វ័រញ៉ា (California Public Utilities Commission-CPUC)។

ធនធានធុន់ទ្រាំសម្រាប់អតិថិជន

យើងកំពុងធ្វើការដើម្បីផ្តល់ជូនដំណោះស្រាយដល់អតិថិជនម្នាក់ៗដើម្បីកំណត់ផលប៉ះពាល់នៃការបិទថាមពលសម្រាប់សុវត្ថិភាពសាធារណៈនាពេលអនាគត។ ទាំងនេះរួមបញ្ចូលទាំង៖



- **កម្មវិធីលើកទឹកចិត្តចំពោះការបង្កើតអគ្គិសនីដោយខ្លួនឯង (Self-Generation Incentive Program-SGIP)**

អនុញ្ញាតឱ្យអតិថិជនពង្រីកថាមពលអគ្គិសនី ក្នុងអំឡុងពេលព្រឹត្តិការណ៍បិទថាមពលសម្រាប់សុវត្ថិភាពសាធារណៈ ដោយបន្ថែមបន្ទុកអាក្រក់ទៅក្នុងផែនការសុវត្ថិភាពភ្លើងឆេះព្រៃរបស់ពួកគេ។ កម្មវិធី SGIP ផ្តល់ការលើកទឹកចិត្តដែលគ្រប់គ្រងរហូតដល់ 100% នៃអាក្រក់ និងថ្លៃចំណាយសម្រាប់អតិថិជនងាយរងគ្រោះ

ដោយផ្អែកលើប្រាក់ចំណូល ទីតាំង តម្រូវការវេជ្ជសាស្ត្រ និងព្រឹត្តិការណ៍បិទថាមពលសម្រាប់សុវត្ថិភាពសាធារណៈកន្លងមក។

គោលដៅនៃលក្ខណសម្បត្តិសម្រាប់ការចូលរួមកម្មវិធី SGIP មាន៖

- ✓ ជាអតិថិជនដែលមានតម្រូវការវេជ្ជសាស្ត្រជាមូលដ្ឋាន ឬបានជូនដំណឹងក្រុមហ៊ុន PG&E អំពីស្ថានភាពសុខភាពដែលអាចគំរាមកំហែងដល់អាយុជីវិតប្រសិនបើដាច់ថាមពលអគ្គិសនី ឬជាមនុស្សមានប្រាក់ចំណូលទាបដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់
- ✓ ហើយ ការកំពុងរស់នៅក្នុងតំបន់ 2 ឬតំបន់ 3 នៃការគំរាមកំហែងអគ្គិសនី ឬការដាច់ថាមពលដោយសារតែការបិទថាមពលសម្រាប់សុវត្ថិភាពសាធារណៈកន្លងមកពីរដង ឬច្រើនជាងនេះ។

សម្រាប់ ព័ត៌មានបន្ថែម និង អនុវត្តសម្រាប់កម្មវិធីលើកទឹកចិត្តចំពោះការបង្កើតអគ្គិសនីដោយខ្លួនឯង (SGIP) អតិថិជននៅក្នុងតំបន់ត្រូវបានលើកទឹកចិត្តឱ្យចូលទៅគេហទំព័រ pge.com/pspsbattery។ សូមមើលសៀវភៅណែនាំស្តីពីកម្មវិធី SGIP លើកទឹកចិត្តចំពោះការបង្កើតអគ្គិសនីដោយខ្លួនឯង (SGIP) នៅ selfgenca.com/home/resources/ សម្រាប់ព័ត៌មានបន្ថែម។


- **កម្មវិធីលទ្ធភាពទទួលបាន និងធនធានសម្រាប់គ្រោះមហន្តរាយ**


ក្រុមហ៊ុន PG&E កំពុងសហការជាមួយមូលនិធិកាលីហ្វ័រញ៉ាសម្រាប់មជ្ឈមណ្ឌលការរស់នៅឯករាជ្យ (California Foundation for Independent Living Centers-CFILC) ដើម្បីផ្តល់លទ្ធភាពដល់អតិថិជនដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ដែលប្រើឧបករណ៍វេជ្ជសាស្ត្រអគ្គិសនីអាចប្រើប្រាស់អាក្រក់ចល័ត តាមរយៈកម្មវិធីជំនួយការជួលទៅជាកម្មសិទ្ធិផ្ទាល់ ឬការដាក់ពាក្យសុំប្រាក់កម្ចីហិរញ្ញវត្ថុ។ ធនធានបន្ថែមដែលបានសាកល្បងតាមរយៈកម្មវិធីនេះរួមមាន៖

 ធនធានដឹកជញ្ជូនដែលដំណើរការបានក្នុងព្រឹត្តិការណ៍ការបិទថាមពលអគ្គិសនីសម្រាប់សុវត្ថិភាពសាធារណៈ

 ប័ណ្ណបញ្ជាក់ពីសណ្ឋាគារក្នុងអំឡុងពេលព្រឹត្តិការណ៍ការបិទថាមពលអគ្គិសនីសម្រាប់សុវត្ថិភាពសាធារណៈ

 ប្រាក់ឧបត្ថម្ភសម្រាប់អាហារបន្ទាប់ពីការបិទថាមពលអគ្គិសនីសម្រាប់សុវត្ថិភាពសាធារណៈ

 ផ្សព្វផ្សាយ និងការអប់រំគ្រឿងសម្រាប់ភាពអាសន្ន

 ផ្សព្វផ្សាយការចុះឈ្មោះក្នុងកម្មវិធី Medical Baseline Program

អតិថិជនដែលចាប់អារម្មណ៍ចង់ស្វែងយល់បន្ថែមអំពីកម្មវិធីនេះត្រូវបានលើកទឹកចិត្តឱ្យទាក់ទងមជ្ឈមណ្ឌលការរស់នៅឯករាជ្យក្នុងស្រុករបស់ពួកគេ។ អតិថិជនអាចស្វែងរកទីតាំងនៃមជ្ឈមណ្ឌលការរស់នៅឯករាជ្យដោយចូលទៅកាន់ cfilc.org/find-ilc។

ស្វែងយល់បន្ថែម

ប្រសិនបើអ្នកមានសំណួរបន្ថែមទៀតអំពីការខិតខំប្រឹងប្រែងសម្រាប់ភាពធុន់ទ្រាំរបស់ PG&E សូមអ៊ីមែល wildfiresafety@pge.com។

វិធានការមួយចំនួនដែលបានបញ្ចូលក្នុងឯកសារនេះត្រូវបានគេគិតថាជាវិធានការណ៍ប្រុងប្រយ័ត្នបន្ថែមដែលមានគោលបំណងកាត់បន្ថយហានិភ័យនៃភ្លើងឆេះព្រៃ។ "PG&E" គឺសំដៅទៅលើក្រុមហ៊ុនហ្គាស និងអគ្គិសនីប៉ាស៊ីហ្វិក ដែលជាប្រតិភូសម្ព័ន្ធរបស់ PG&E Corporation. ©2020 ក្រុមហ៊ុនហ្គាស និងអគ្គិសនីប៉ាស៊ីហ្វិក។ រក្សាសិទ្ធិគ្រប់យ៉ាង។ CCC-0620-2523. 05/14/2020។